



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមិថុនា



លេខ ២៤៨ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 248 Volume 21 BC 2565 BE 2021



មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក..... ១
- សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាអញ្ជើញពិនិត្យសមិទ្ធផលនានា និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ៤
- ថ្នាក់ដឹកនាំព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ.....៥



សកម្មភាពគណៈកម្មការ

- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នាំយកអំណោយប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៧
- សមាជិកសភាកម្ពុជាចូលរួមហាសន្តិបាតសហភាពអន្តរសភា លើកទី១៤២ និងកិច្ចប្រជុំពាក់ព័ន្ធ.....៩
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១១
- ការងារទទួលពាក្យបណ្តឹង.....១២
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ១៣
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៧



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភាតាមប្រព័ន្ធវីដេអូ.....២៩
- ឯកឧត្តម អ៊ុំ សារីទ្វី ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) ៣០
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣១



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទ្វី

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិធី

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ទេព មករា

លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បច្ចការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាទទួលជួប
ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក**



ឯកឧត្តម Martin Vávra និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពថ្មី នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រ កម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅ វិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុល សេនាភក្តី **សាយ ឈុំ** បានសម្តែងអំណរសាទរស្វាគមន៍ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ- រដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្ម ការទូតនេះ សម្តេចមានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គ- រដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានតាំងពី យូរលង់ណាស់មកហើយ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម Martin Vávra បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរ លង់ណាស់មកហើយ។ ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ ដែលកាលពីខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា នៃ សាធារណរដ្ឋឆែក បានមកបំពេញទស្សនកិច្ចនៅព្រះរាជា- ណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈបេស-



ឯកឧត្តម Martin Vávra និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគូរសម

កកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុង ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃ ប្រទេសទាំងពីរបន្ថែមទៀត ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ជាពិសេសជំរុញ អ្នកទេសចរឆែក ឱ្យមកទស្សនានៅប្រទេសកម្ពុជាកាន់តែ ច្រើនថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាបានរំលឹកថា ប្រទេសទាំង ពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នា- ព្រះហស្តរបស់ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងអតីតថ្នាក់ដឹកនាំ ឆែកជំនាន់មុន។ រហូតមកដល់ពេលនេះទំនាក់ទំនងការទូត ប្រទេសទាំងពីរមានរយៈពេល៦៥ឆ្នាំ ហើយឆ្នាំនេះគឺជាខួប លើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងក្នុងនាមសម្តេច ផ្ទាល់ សម្តេចវិបុលសេនាភក្តីបានប្រសិទ្ធពរជូនថ្នាក់ដឹកនាំ និងប្រជាជន នៃសាធារណរដ្ឋឆែក សូមបន្តទទួលបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខ្លាំងក្លាប្រកបដោយវឌ្ឍនភាព វិបុលភាព និងសូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព

និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ស្ថិតស្ថេរយូរអង្វែង។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបង្ហាញនូវ សេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើន និងទំនាក់- ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជា ការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការបង្កើត យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានយាងទៅ សិក្សានៅសាធារណរដ្ឋឆែក ហើយទទួលបានសញ្ញាបត្រ បណ្ឌិតកិត្តិយសនៅទីនោះក្នុងឆ្នាំ២០១០ ហើយព្រះអង្គ ធ្លាប់យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណ- រដ្ឋឆែក ក្នុងឆ្នាំ២០០៦។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី

សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកម្ពុជា ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយដល់ព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈនៃការផ្តល់ជំនួយលើវិស័យសុខាភិបាល អប់រំ មនុស្សធម៌ និងវិស័យថាមពលកកើតឡើងវិញ។ ក្នុងនោះដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋកម្ពុជាបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅសាធារណរដ្ឋកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មាននិស្សិតកម្ពុជាប្រមាណ៣០០នាក់ ហើយនិស្សិតទាំងអស់នោះបានកំពុងក្លាយជាកម្លាំងជំរើងមាំ ក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីពេលមុនរហូតបច្ចុប្បន្ន និងតទៅពេលអនាគតទៀត។

សម្តេចវិបុលសេនាភក្តីបានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពលខាងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍។ តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា សម្តេចបានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកទឹកចិត្តប្រជាជននៃកម្មករទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសក្រោយពេលដែលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ សភាកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានោះ សម្តេចបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំ និងសមាជិកសភា

នៃសាធារណរដ្ឋកម្ពុជា និងសូមអញ្ជើញថ្នាក់ដឹកនាំសភានៃកម្ពុជារួមក្នុងកិច្ចប្រជុំទាំងពីរខាងលើ (ASEM 13) និង (ASEP 11)។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភានៃកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានបង្ហាញអំពីបំណងក្នុងការបង្កើនកម្រិតទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត និងជួយគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអន្តរសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាគាំទ្រចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូតព្រមទាំងស្ថានទូត នៃសាធារណរដ្ឋកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានផ្តាំធ្វើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកម្ពុជា។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវិន)



សម្តេចប្រធានព្រឹទ្ធសភា ចក្ខុបអនុស្សាវរីយជាមួយឯកឧត្តម Martin Vávra

សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាអញ្ជើញពិនិត្យសមិទ្ធផលនានា
និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាចំណងជើងថ្លៃថ្នារបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់សាលាឆាន ផ្លូវបេតុង ទំនប់បង្ហូរ លូប្រអប់ ដែលសម្រេចការសាងសង់បាន១០០ភាគរយ។

បន្ទាប់ពីអញ្ជើញពិនិត្យសមិទ្ធផលនានា សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្តេច នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពារការពារ និងពាក់ ដើម្បីកាត់ផ្តាច់ការចម្លងពីវីរុសកូវីដ-១៩ កុំឱ្យបន្តកើតមាននៅក្នុងសហគមន៍។

(រូបភាព៖ ខុទ្ទកាល័យប្រធានព្រឹទ្ធសភា)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងស្រុកកោះសូទិន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបា-
សិកា **នង តាំងអ៊ឹម** មាតាបង្កើតឯកឧត្តម **គង់ វិបុល**
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិ-
បាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ ២២២
សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញថ្វាយបង្គំ និងសួរសុខទុក្ខ
សម្តេចព្រះមហាសុមេធាធិបតី **នន្ទ វ៉ែត** សម្តេចព្រះសង្ឃ
នាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ
វត្តបទុមវតីរាជវារាម ដែលកំពុងសម្រាកព្យាបាលព្រះសុខ-
ភាព នៅវត្តបទុមវតីរាជវារាម ខណ្ឌដូនពេញ រាជធានី-
ភ្នំពេញ។



✽ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម
ត្រាំ អ៊ុចតីក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
នៅផ្ទះលេខ៣៦ ផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួល-
គោក រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម **ត្រាំ
អ៊ុចតីក** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃ
ទីស្តីការគណៈរដ្ឋមន្ត្រី នៅខាងមុខវត្តបទុមវតី ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម
លុយ ឡាំ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធ-
សភា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិសំណង់ សង្កាត់
រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។



✽ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនា
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ស៊ុន ចាន់ថុល** ទេស-
រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូល
ជួបសម្តែងការគួរសម ដើម្បីគោរពរាយការណ៍អំពីសមិទ្ធ-
ផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹក-
ជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។



✽ នៅថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិ
នីតិកោសលបណ្ឌិត **ស៊ឹម កា** អនុប្រធានទី១ ព្រឹទ្ធសភា
បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា នៅវត្តទេពនិម្មិត
ហៅវត្តអញ្ញាញ ស្ថិតឃុំក្របៅ ស្រុកកំបាយមារ ខេត្តព្រៃ-
វែង។



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នាំយកអំណោយប្រគល់ជូនអាជ្ញាធរ
ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ជួយបង្កើនចំណេះដឹងក្នុងការ
ប្រជាពលរដ្ឋកំពុងធ្វើបច្ចុប្បន្នភាព



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នាំយកអំណោយប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ម៉ុងឈឿន ប្រធានក្រុមបានអញ្ជើញនាំយកអំណោយជាគ្រឿងឧបកោគ បរិភោគទៅប្រគល់ជូន

អាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើបច្ចុប្បន្នភាព នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ម៉ុងឈឿន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ធ្វើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅក្នុងខេត្តទាំងពីរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នាំយកអំណោយប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២សំណេះសំណាលជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ

ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទាំងអស់ ប្រកបដោយ ក្តីនឹករលឹក។

ទន្ទឹមនោះឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានថ្លែងនូវការ កោតសរសើរចំពោះរដ្ឋបាលខេត្តទាំងពីរ ដែលបានខិតខំ បំពេញការងារយ៉ាងសកម្មនាពេលកន្លងទៅ ជាពិសេស បានអនុវត្តតាមការណែនាំនូវវិធានការនានាជាច្រើន ដើម្បី បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានធ្វើការត្រិះរំលឹកដល់អាជ្ញាធរខេត្តទាំងពីរ ត្រូវបន្តការអនុវត្តគ្រប់វិធានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមាន ការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ


ពីព្រោះបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជានៅមានតំបន់មួយ ចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងអនុវត្តឱ្យបាន ម៉ត់ចត់តាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បី ការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

អំណោយដែលក្រុមសមាជិកព្រឹទ្ធសភាយកទៅប្រគល់ ជូនអាជ្ញាធរខេត្តទាំងពីរនាពេលនោះ ដោយក្នុងខេត្តនីមួយៗ ទទួលបាន៖ មី១០០កេស ទឹកបរិសុទ្ធ១០០កេស ត្រីខកំប៉ុង ១០០កេស ទឹកត្រី១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



**សមាជិកសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភា
លើកទី១៤២ និងកិច្ចប្រជុំពាក់ព័ន្ធ**



ឯកឧត្តម យ៉ង់ សែម ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២

កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហការជាមួយ នឹងសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ៖ “យកឈ្នះរោគរាតត្បាតថ្ងៃនេះ ធ្វើឱ្យប្រសើរឡើងនៅថ្ងៃ ផ្សេងៗ តួនាទីរបស់សភា” តាមប្រព័ន្ធវីដេអូផ្សាយចេញពី ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មុននឹងចូលរួមមហាសន្និបាតសហភាពអន្តរសភាលើក

ទី១៤២ គណៈប្រតិភូសភាកម្ពុជាបានចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី២០៧ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នេះ បានអនុម័តរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិ មនុស្សសមាជិកសភាមកពីប្រទេសចំនួន៧ រួមមាន៖ អេហ្ស៊ីប លីប៊ី មីយ៉ាន់ម៉ា ហ្វីលីពីន តួកគី យ៉េមេន និង ហ្ស៊ីបាវ៉េ។

ក្រុមប្រឹក្សាភិបាល បានបោះឆ្នោតជ្រើសតាំងសមាជិក គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភាចំនួន៦រូប និង សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនៅមជ្ឈមណ្ឌល ចំនួន២រូប ព្រមទាំងបានប្រកាសទទួលស្គាល់បេក្ខភាព មកពីក្រុមតំបន់ភូមិសាស្ត្រនយោបាយនានាចំនួន៦៤រូប។ ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តរបាយការណ៍ នៃវេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេង គណៈកម្មាធិការទទួលបន្ទុកកិច្ចការមជ្ឈមណ្ឌល គណៈកម្មា- ធិការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ក្រុម- ប្រឹក្សាទទួលបន្ទុកសុខាភិបាល និងក្រុមប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើហិង្សា និងហិង្សាផ្អាក និង ព្រមទាំងបានអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២០ របស់ IPU។

ដោយឡែក មហាសន្និបាតសហភាពអន្តរសភាលើកទី ១៤២ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា



គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ តាមប្រព័ន្ធវីដេអូ

ឆ្នាំ២០២១ ដោយមានសមាសភាពចូលរួមមហាសន្និបាត មានប្រធាន អនុប្រធាន សមាជិកសភា សរុបចំនួន៧៥០ រូបមកពីប្រទេសចំនួន១៤៧ រួមទាំងសមាជិកប្រទេសអ្នក សង្កេតការណ៍ និងអង្គការដៃគូមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈ- ប្រតិភូសភាកម្ពុជាបានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅ ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងមូលបទនៃមហាសន្និបាត- សន្និបាត “យកឈ្នះរោគរាតត្បាតថ្ងៃនេះ ធ្វើឱ្យប្រសើរឡើង នៅថ្ងៃស្អែក តួនាទីរបស់សភា”។ ជាមួយនេះ គណៈប្រតិភូ សភាកម្ពុជាបានផលិតវីដេអូខ្លីចំនួន២ ធ្វើជូន IPU ដើម្បី ផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ខ្លួន ដូចជា YouTube និង Facebook។ ខ្សែវីដេអូទី១ ប្រធានគណៈប្រតិភូបាន ឆ្លើយនឹងសំណួរ “អ្នកនឹងធ្វើអ្វីខ្លះដើម្បីកសាងថ្ងៃស្អែកឱ្យ ប្រសើរឡើង” និងខ្សែវីដេអូទី២ ប្រធានគណៈប្រតិភូសភា កម្ពុជាបានថ្លែងពាក់ព័ន្ធនឹងមូលបទនៃមហាសន្និបាត “យក ឈ្នះរោគរាតត្បាតថ្ងៃនេះ ធ្វើឱ្យប្រសើរឡើងនូវថ្ងៃស្អែក”។

អង្គសន្និបាតបានអនុម័តសេចក្តីសម្រេចចំនួន២របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការអភិវឌ្ឍប្រកប ដោយចីរភាព (សេចក្តីសម្រេចស្តីពី ការបញ្ជ្រាបការអនុវត្ត ប្រព័ន្ធ Digital និងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការផលិត និង ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ) និងគណៈ- កម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិភាព និងសន្តិសុខ អន្តរជាតិ (សេចក្តីសម្រេចស្តីពី យុទ្ធសាស្ត្រសភាដើម្បីពង្រឹង សន្តិភាព និងសន្តិសុខប្រឆាំងនឹងការគំរាមកំហែង និង ជម្លោះបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងផល-

វិបាកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ)។

មហាសន្និបាតលើកនេះ ប្រព្រឹត្តទៅជាលក្ខណៈពិសេស តាមប្រព័ន្ធវីដេអូ ជាហេតុធ្វើឱ្យកិច្ចប្រជុំគណៈកម្មាធិការ- អចិន្ត្រៃយ៍ទាំង៤របស់ IPU ដូចជា៖ ១-គណៈកម្មាធិការ ទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិ ២-គណៈ- កម្មាធិការទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព ៣-គណៈកម្មាធិការទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ៤-គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការ សហប្រជាជាតិ និងវេទិកាចំនួន២របស់ IPU (វេទិកាសមា- ជិកសភាជាស្ត្រី និងវេទិកាសមាជិកសភាវ័យក្មេង) មិនអាច ប្រព្រឹត្តទៅស្របពេលនឹងមហាសន្និបាតនេះទេ។ អំឡុង ពេលសន្និបាតក៏មានការឆ្លើយឆ្លងគ្នាពាក់ព័ន្ធនឹងបញ្ហា នយោបាយរវាងតំណាងប្រទេស១២បូក (ប្រទេសក្នុងតំបន់ អឺរ៉ុប) និងគណៈប្រតិភូសភាចិន។

សូមជម្រាបថា ដោយសារតែរោគរាតត្បាតកូវីដ-១៩ នៅតែបន្តគំរាមកំហែងក្នុងពិភពលោក មហាសន្និបាតសហ- ភាពអន្តរសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងទីក្រុងគីហ្គាលី (Kigali) ប្រទេសរ្វ៉ង់ដា (Rwanda) ត្រូវបានគណៈកម្មាធិការប្រតិបត្តិស្នើលើកទៅ ឆ្នាំ២០២២វិញ ហើយសភារ្វ៉ង់ដា ក៏បានយល់ព្រមទទួល ធ្វើជាម្ចាស់ផ្ទះតាមការស្នើសុំ។ មហាសន្និបាតនៅខែមីនា ឆ្នាំ២០២២ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងបាលី (Bali) សាធារណរដ្ឋឥណ្ឌូនេស៊ី។ ដោយឡែក មហាសន្និបាត នៅចុងឆ្នាំ២០២១នេះ គ្រោងនឹងប្រព្រឹត្តទៅតាមរបៀបចម្រុះ (Hybrid) ប៉ុន្តែទីកន្លែងមិនទាន់បានកំណត់នូវឡើយទេ។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ នុត សច្ចៈ)



ទិដ្ឋភាពក្នុងកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ តាមប្រព័ន្ធវីដេអូ

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



គណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើ ខ្លឹមសារបែបបទ និងការរៀបចំជាលើកចុងក្រោយមុនកិច្ច ប្រជុំដំបូងនៃមហាសន្និបាតសហភាពអន្តរសភា(IPU) លើក ទី១៤២ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

-ប្រជុំជាមួយនឹងក្រុមជំនួយការក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហការជាមួយនឹងសភាកម្ពុជា ឡាវ និងវៀតណាម (CLV) ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃ គណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាម (CLV) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។



-ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តី ព្រាងរបាយការណ៍ស្តីពី លទ្ធផលនៃការចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១។

✽នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញដឹកនាំ កិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈពិនិត្យសិក្សាលើសេចក្តី ព្រាងច្បាប់ក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និង បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ ព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ

✽លោកជំទាវ **នី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបាន៖

-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ របាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំ



ឆមាសទី១ របាយការណ៍ការងារអន្តរជាតិប្រចាំឆមាសទី១ របាយការណ៍ចំណូល ចំណាយថវិការបស់គណៈកម្មការ ប្រចាំឆមាសទី១ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្ម- ការទី៥ព្រឹទ្ធសភា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។



ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសភាជាតិកម្ពុជា APF នៃព្រឹទ្ធសភា ដើម្បីពិនិត្យឯកសារត្រៀមខ្លឹមសារ ដើម្បីចូលរួម កិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភាប្រើភាសាបារាំង នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោក Serge Bellini នាយកសម្ព័ន្ធភាព បារាំងប្រចាំខេត្តសៀមរាប និងជាកុងស៊ុលកិត្តិយសសហ- គមន៍បារាំងប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក Serge Bellini បាន បញ្ចប់បេសកកម្មនៅប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅការិយាល័យលោកជំទាវ។

✽នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ



✽នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍ សកម្មភាព និងលទ្ធផលការងារប្រចាំខែមិថុនា របាយការណ៍ សកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១ របាយការណ៍ថវិកា ប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារខែបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១ករណី ធ្វើលិខិតអន្តរាគមន៍ទៅ ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៦ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៦ករណី តម្កល់ទុកមិន ចាត់ការចំនួន១ករណី និងឆ្លើយបតទៅម្ចាស់បណ្តឹងចំនួន៦ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង



✽ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនប្រភេទដល់ព្រះសង្ឃចំនួន៩អង្គគង់នៅវត្តបុព្វតវនារាម (ហៅវត្តស្រែរនាមខាងជើង) ព្រមទាំងបានជូនបច្ច័យមួយចំនួនដល់លោកអាចារ្យ យាយជី តាជី ស្ថិតនៅឃុំឃ្យើម ស្រុកស្នួល ខេត្តក្រចេះ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា និងចូលរួមដាំដើមអំពិលទឹកនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងនេសាទត្រី ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា និងសួរសុខទុក្ខនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល សួរសុខទុក្ខកម្មករ និងចុះពិនិត្យរោងចក្រផលិតចំណីសត្វ ព្រមទាំងចូលរួមដាំដើមលម្អើ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះបង្ហាត់បង្រៀនដល់ពួកគាត់អំពីរបៀបថែទាំដំណាំផ្សេងៗ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលក្រុមការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវ ប្រព័ន្ធធារាសាស្ត្រ កសិដ្ឋាន និងចិញ្ចឹមសត្វនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងារស្ថាបនាផ្លូវ និងប្រព័ន្ធប្រឡាយទឹក នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមួយចំនួនចែកជូនប្រជាកសិករ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

- ចុះជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋ ព្រមទាំងចុះពិនិត្យមើលក្រុមការងារសាងសង់ប្រាសាទព្រះវិហារនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។



✽ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ **និម្មិត ស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅប្រគល់ជូនរដ្ឋបាលស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយក្នុងមួយស្រុកៗទទួលបាន៖ អង្ករចំនួន១០០បាវ (២តោន) មីចំនួន១០០កេស ត្រីខចំនួន

១០០យួរ ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន១០០យួរ និងម៉ាស់
ចំនួន១០០ប្រអប់។



✽នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម **នាយ វណ្ណឌ្ឍា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ឡាន់ នន** លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម **ស សុផាវ៉ា** ឧប- នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបាន អញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ អំពីវឌ្ឍន- ភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង លោក **ម៉ុង វាសនា** ប្រធានមន្ទីរទេសចរណ៍រាជធានី- ភ្នំពេញ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត នៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារក្នុង បរិបទជំងឺកូវីដ-១៩ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់មន្ទីរ នៅសាលប្រជុំមន្ទីរអប់រំរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុម ប្រឹក្សាខណ្ឌ សង្កាត់ ប្រធានភូមិ និងមន្ត្រីបម្រើការងារក្នុង សាលាខណ្ឌ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងទិសដៅអនុវត្តបន្ត នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងនាំយកអំណោយ ព្រមទាំង ថវិកាទៅប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន ជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក រួមមាន៖ អង្គចំនួន២តោន និងយីតចំនួន១០០យីត ដោយ



ក្នុងមួយឃើតៗរួមមាន ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល២គីឡូក្រាម ស្ករ-ស១គីឡូក្រាម ប៊ីចេង១កញ្ចប់ និងម៉ាស់១ប្រអប់ និងថវិកាមួយចំនួន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងនាំយកអំណោយ ព្រមទាំងថវិកា ទៅប្រគល់ជូនក្រុមប្រឹក្សាឃុំគោកត្រប់ និងរដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

-ជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្តាលស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍-កិត្តិបណ្ឌិត **ហ៊ុន ម៉ីនហៀង** ស្ថិតនៅទីរួមខេត្តកណ្តាល នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

✽នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា លោកជំទាវ **កង សៅវេន** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា

និងឯកឧត្តម **ខេត យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ ដើម្បីចូលរួមរំលែកមរណ-ទុក្ខក្រុមគ្រួសារសពបងបង្កើតឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅគេហដ្ឋានសពស្ថិតនៅក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

✽ឯកឧត្តម **ម៉ុង លីម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាំយកអំណោយទៅប្រគល់ជូន៖



-រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយ ខេត្តនីមួយៗទទួលបាន៖ ទឹកបរិសុទ្ធ៥០កេស មីជាតិ ៥០កេស ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥យួរ អាល់កុល៥០លីត្រ ម៉ាស់២.៥០០ម៉ាស់ និងសៀវភៅកម្រងច្បាប់ចំនួន ៥ក្បាល ដើម្បីចែកបន្ត ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។



-រដ្ឋបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន៖ ទឹកបរិ-

សុទ្ធច៥០កេស មីជាតិ៥០កេស ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥ យួរ អាកុល៥០លីត្រ ម៉ាស់ ២.៥០០ម៉ាស់ និងសៀវភៅ កម្រងច្បាប់ចំនួន៥ក្បាល ដើម្បីចែកបន្តដល់ប្រជាពល- រដ្ឋដែលកំពុងជួបការលំបាកក្នុងស្ថានភាពនៃការរាតត្បាត ដោយជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

✽ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការ ទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងសមា- ជិកក្រុមប្រឹក្សាឃុំចំនួនបួន ប្រធានភូមិ អនុប្រធានភូមិទាំង- អស់ ដើម្បីឈ្វេងយល់ និងក្តាប់នូវស្ថានភាពជាក់ស្តែង ត្រៀមរៀបចំកសាងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខ និងផ្តល់ការណែនាំអំពីការអនុវត្តគោលនយោ- បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកទឹកចិត្តឱ្យ ឃុំរៀបចំបង្កើតគណៈកម្មាធិការដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការនៅមូលដ្ឋាន និងគ្រប់ភូមិឱ្យមានបង្កើតក្រុម ដោះស្រាយទំនាស់តាមសំណូមពរនានាក្នុងមូលដ្ឋាន នៅ សាលាស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២១។

-ជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសាលាខេត្តកោះកុង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និង ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ស្រែអំបិល មណ្ឌលព្យាបាលកូវីដ-១៩ (វិទ្យាល័យស្រែ- អំបិល២៨នាក់) និងកងកម្លាំង អាជ្ញាធរមូលដ្ឋានប្រចាំការ តាមគោលដៅ ព្រមទាំងបានប្រគល់សម្ភារមួយចំនួនជូន ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ- ១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និង គណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ចែក អំណោយរបស់កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជា- ពលរដ្ឋដែលជួបការលំបាក ក្នុងពេលប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ-១៩ ដោយលើកទឹកចិត្តបងប្អូនប្រជា-



ពលរដ្ឋទាំងអស់ បន្តចូលរួមសហការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា នាថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០២១។



-យកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រះចៅ អធិការវត្តនាគវ័ន្ត ក្នុងពេលកំពុងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតកូវីដ-១៩ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។



-ចូលរួមកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបង ប្អូនប្រជាពលរដ្ឋចំនួន៤សង្កាត់ នៃខណ្ឌទួលគោក រាជធានី- ភ្នំពេញ ស្របតាមផែនការដែលអន្តរក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ប្រាង់ ចំរើន** អនុប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខ- ទុក្ខ និងនាំយកអំណោយ៖

-របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រួម មាន៖ អង្ករ១០០បារ (២តោន) មី១០០កេស ត្រី២១០០ យួរ ទឹកត្រី-ទឹកស៊ីអ៊ីវ១០០យួរ និងម៉ាស់១០០ប្រអប់ ទៅ ប្រគល់ជូនរដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់ចែក



ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាកក្នុងស្រុក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។



បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។



-សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាកចំនួន៣០គ្រួសារ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០០បាវ មី១កេស ទឹកបរិសុទ្ធ១កេស ត្រី២កំប៉ុងចំនួន១យួរ ទឹកត្រី-ទឹកស៊ីអ៊ីវ១យួរ និងម៉ាស់១ប្រអប់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។



✽នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីវាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំចំនួន៦ឃុំ រួមមាន៖ ឃុំមិនជ័យ ឃុំធ្មា ឃុំកំពង់អំពិលក្នុងស្រុករំដួល និងឃុំព្រៃធំ ឃុំសំយោង ឃុំបន្ទាយក្រាំងក្នុងស្រុកកំពង់រោទ៍ ដើម្បីត្រៀមរៀបចំកសាងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។

✽ឯកឧត្តម **ម៉ែន-ស៊ីវាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖



-របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រួមមាន៖ អង្ករ១០០បាវ (២តោន) មី១០០កេស ត្រី២១០០យួរ ទឹកត្រី-ទឹកស៊ីអ៊ីវ១០០យួរ និងម៉ាស់ ១០០ប្រអប់ ទៅប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

-របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រួមមាន៖ អង្ករ១០០បាវ (២តោន) មី១០០កេស ត្រី២១០០យួរ ទឹកត្រី-ទឹកស៊ីអ៊ីវ១០០យួរ និងម៉ាស់១០០ប្រអប់ ទៅប្រគល់ជូនរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល សម្រាប់ចែកជូន



-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងនាំមកនូវអំណោយរួមមាន៖ ថវិកា និងសម្ភារទៅប្រគល់ជូនក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដើម្បីចែកជូនដល់គ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅភូមិព្រះពន្លាចំនួន៤គ្រួសារ ដោយ១

គ្រួសារទទួលបាន៖ អង្គរ មី ទឹកបរិសុទ្ធ ត្រីខកំប៉ុង ម្សៅ-
ទឹកដោះគោ ម៉ាស់ ថវិកាមួយចំនួន នាថ្ងៃទី៣០ ខែឧសភា
ឆ្នាំ២០២១។

-ចូលរួមរំលែកទុក្ខគ្រួសារសពនៅភូមិព្រះពន្លា និងចុះ
សួរសុខទុក្ខគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ ដែលកំពុង
ធ្វើចត្តាឡីស័កនៅតាមផ្ទះនៅភូមិព្រះពន្លា ស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-
១៩ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១១គ្រួសារ និង
ចូលរួមពិធីបុណ្យនៃសពចំនួន៤គ្រួសារ នៅភូមិព្រះពន្លា
ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ
២០២១។

-ចូលរួមរំលែកទុក្ខគ្រួសារសពចំនួន៥គ្រួសារ នៅឃុំ
ព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែ
មិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី
១០ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយ
នឹង៖

-ក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកសំរោងទងសរុបចំនួន
៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែឧសភា
ឆ្នាំ២០២១។

-ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រួច និងអាជ្ញាធរឃុំដំបូករូង
ដើម្បីផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស-
រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងវិធានការបង្ការ
ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាស្រុក
ភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **នារី ទុំ** លេខាធិការគណៈកម្មការទី១
ព្រឹទ្ធសភាបានអញ្ជើញ៖



-គោរពវិញ្ញាណក្ខន្ធឯកឧត្តម **អ៊ុក វ៉ង់** អតីតប្រធាន
ក្រុមប្រឹក្សាខេត្តបាត់ដំបង នៅខេត្តបាត់ដំបង នាថ្ងៃទី១២
ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ប្រជាពលរដ្ឋនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង
នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

✽នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **គិន
ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបាន
អញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី
ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព
លោកជំទាវ **និល សាវុន** ប្រធានគណៈកម្មការទី៩ នៃ
រដ្ឋសភា នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ។

✽លោកជំទាវ **កង សៅវ៉ែន** លេខាធិការគណៈ-
កម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល
និងសួរសុខទុក្ខ៖



-ក្រុមប្រឹក្សា ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
ប្រធានយុវជនទាំង៣ និងប្រធានស្ត្រីឃុំកំពង់ត្រាចខាង
កើត ព្រមទាំងនាយកអំណោយចែកជូនពួកគាត់រួមមាន៖
ម៉ាស់៤កេស សាប៊ូ៧២០ដុំ អាវកុល១៦៨ដប ដើម្បីរួម
ចំណែកក្នុងការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំ
កំពង់ត្រាចកើត ខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ
២០២១។

-ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
ប្រធានយុវជនទាំង៣ និងប្រធានស្ត្រីឃុំកំពង់ត្រាចខាងលិច
សរុបចំនួន១៨នាក់ ព្រមទាំងនាយកអំណោយចែកជូន
ពួកគាត់រួមមាន៖ ម៉ាស់១១ប្រអប់ សាប៊ូ៤៤ដុំ អាវកុល១១
ដប និងថវិកាមួយចំនួន ដើម្បីរួមចំណែកក្នុងការការពារ
និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំកំពង់ត្រាចលិច ខេត្ត
កំពត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការ គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម**តៃ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។



-ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងសិរីសោភ័ណ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ និងនៅស្រុកអូរជ្រៅ ខេត្តបន្ទាយ- មានជ័យ នាថ្ងៃទី៥ ទី៦ និងទី៨ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយក អំណោយចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖

អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអី១យួរ ទឹកត្រី១យួរ និងសាប៊ូ២ដុំ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយក អំណោយចែកជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មាន ទីពឹង មានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយ គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹក បរិសុទ្ធ៥យួរ ទឹករីតាល់១កេស ម៉ាស់១ប្រអប់ និងថវិកា មួយចំនួន នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **អោម ហាត់** សមាជិកក្រុមប្រឹក្សាខេត្ត នៅគេហដ្ឋានសពភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

✽នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបាន អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី **តៃ គឹម យ៉ាន** និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាស នូបត្តម្ភ ម៉ៅ ម៉ាលីយ នាំយកទេយ្យទាន ទេយ្យវត្ថុទៅវេរ ប្រគេនដល់ព្រះសង្ឃនៅវត្តបវេទ្យានោឡានាម និងវត្ត ពោធិតាបែន នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និង



ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចុះពិនិត្យលទ្ធផលនៃការបោះបង្គោល-ព្រំដីអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃលិចទឹក និងពិនិត្យលទ្ធផលនៃការដឹកប្រឡាយប្រព័ន្ធធារាសាស្ត្រដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម **សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតំបន់បឹងកាដេ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រចេះ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម **គឹម ង៉ា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយ (អង្ករ មី ត្រីខក់ប៉ុង ម្សៅទឹកដោះគោ ម៉ាស់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន) ជូនសាលាឃុំព្រះពន្លា សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីសក់ នៅក្នុងសាលាឃុំព្រះពន្លា នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ មកពីសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាន៖អង្ករ មី ទឹកបរិសុទ្ធ ម៉ាស់ និងថវិកាមួយចំនួន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។



-ចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋចំនួន៣២១នាក់ នៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនកម្មករ-កម្មកាវិនិច្ឆ័យចំនួន៧.៨៩៩នាក់ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកថវិកាទៅប្រគល់ជូនសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរឃុំដំរីល នៅសាលាឃុំដំរីល ស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ នាថ្ងៃទី១

ខែមិថុនា ឆ្នាំ២០២១។



-ចុះពិនិត្យទំនប់ទឹកថេរ្យុត និងប្រភពទឹកចេញអណ្តូង ស្វាយឃុំស្រឡប់ ដើម្បីសម្រួល និងលើកកម្រោងដោះស្រាយទឹកឱ្យប្រជាពលរដ្ឋក្រីក្រចំនួន១៤ភូមិ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

✽នាថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ថុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមកិច្ចប្រជុំ និងនាំយកនូវសម្ភារមួយចំនួនដូចជា៖ អាវល់-កុល ជេល និងម៉ាស់ឧបត្ថម្ភដល់ក្រុមប្រឹក្សាក្រុងខេមរៈភូមិន្ទ និងក្រុមប្រឹក្សាស្រុកដងទង ក្នុងខេត្តកោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **ប្រឹង គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះពិនិត្យការបញ្ចប់ការដ្ឋានកសាងផ្លូវបេតុង១ខ្សែ ទំនប់បង្ហា១កន្លែង និងលូប្រអប់រួចរាល់ទាំងស្រុងដែលតភ្ជាប់ពីភូមិ១០ ឃុំកោះសូទិន មកភូមិកោះព្រលួង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។



-នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាស ឈុំ** ប្រធានព្រឹទ្ធសភាទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៤ភូមិ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១។



-នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាស ឈុំ** ប្រធានព្រឹទ្ធសភាទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៤ភូមិ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។



✽នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋាន និងចូលរួមដោះស្រាយបញ្ហាផ្សេងៗជុំវិញដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ព្រមទាំងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលឆ្លង និងកើតជំងឺកូវីដ-១៩ ខ្វះខាតជីវភាពក្នុងពេលបិទខ្ទប់ និងផ្តល់ជូនសម្ភារការិយាល័យ ទឹកអគ្គីសនីប្រើប្រាស់ក្នុងសាលាឃុំ។

✽ឯកឧត្តម **ប្រឹង គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំង៖

-អញ្ជើញចូលរួមប្រជុំជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្រោមធិបតីភាពឯកឧត្តម **យ៉ឹម តែនី** ឧបនាយករដ្ឋមន្ត្រី

នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

-ចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ណេង** តំណាងរាស្ត្រខេត្តកំពង់ចាម នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល៖



-និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរតាមផ្លូវសាធារណៈ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។



-និងសួរសុខទុក្ខប្រជាកសិករដែលធ្វើចម្ការដាំដំណាំកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងចុះសួរសុខទុក្ខអ្នកជំងឺនៅក្នុងភូមិអណ្តូងដីម៉ិន ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

-ជាមួយនឹងរដ្ឋបាលសង្កាត់ត្រើយកោះ ស្តីពីការងារមូលដ្ឋានមួយចំនួនបញ្ហាជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងធ្វើចម្ការឡើយនៅផ្ទះចំនួន៣គ្រួសារដែលអំណោយរួមមាន៖អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រី១យួរ ម៉ាស់១ប្រអប់ និងថវិកាមួយចំនួន នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

-ជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ឥស្លាម គណៈអ៊ីមាំខេត្ត អ៊ីមាំក្រុង អ៊ីមាំស្រុក ស្តីពីជំងឺកូវីដ-១៩ និងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩តាមភូមិនីមួយៗនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

-និងសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរាចំនួន៣គ្រួសារ និងបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបានចែកផ្ទុកទឹកដល់បងប្អូនសាសនិកឥស្លាមសម្រាប់ប្រើប្រាស់រួមក្នុងវិហារចំនួន១៣ទីតាំង ដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី នៅស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

✽នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម **ឃឹម ប៊ុនសុខ** រដ្ឋលេខាធិការក្រសួងការពារជាតិ នៅខេត្តសៀមរាប។



✽នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញនាំយកអង្ករចំនួន២០០គីឡូក្រាម មី១៥កេស និងថវិកាមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីជួយសម្រាល និងដោះស្រាយការលំបាកដល់កងកម្លាំងប៉ូលីសដែលកំពុងជាប់ធ្វើចម្ការឡើយនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ ស្ថិតនៅសាខាកាកបាទក្រហមខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងបាន ឧបត្ថម្ភសម្ភារមួយចំនួនរួមមាន៖ ម៉ាស់ចំនួន១០ប្រអប់ ក្រមាចំនួន៧១ និងសារុងចំនួន២១ ជូនក្រុមប្រឹក្សាឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងបាន ឧបត្ថម្ភសម្ភារមួយចំនួនរួមមានម៉ាស់ចំនួន១០ប្រអប់ សាប៊ូ លាងដៃចំនួន៦០ដុំ ក្រមាចំនួន៧៥ សារុងចំនួន២៥ និង ថវិកាមួយចំនួន ជូនប្រជាការពារ ក្រុមប្រឹក្សាឃុំកំពង់គោ នៅសាលាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនក្រុម



គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន១២ខ្នងផ្ទះ ស្មើនឹង១២គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖អង្ករ ៥០គីឡូក្រាម មីចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរ ក្រមា១ សារុង១ និងថវិកាមួយចំនួន ដោយឡែកគ្រួសាររងគ្រោះ ប្រពន្ធស្លាប់ទទួលបានថវិកាមួយចំនួន ស្ថិតនៅភូមិតាធារ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល ព្រមទាំងឧបត្ថម្ភប្រជាការពារ ភូមិចំនួន៣ភូមិ ស្មើនឹង៣៩នាក់ មកពីភូមិទៀមចាស់ ភូមិ ត្នោត និងភូមិតន្ទកុមារ ដោយក្នុងម្នាក់ៗទទួលបានឯក- សណ្ឋាន១កំប្លោ ក្រមា១ ម៉ាស់១ប្រអប់ ថវិកាមួយចំនួន និងវិទ្យុទាក់ទង ក្នុងមួយភូមិទទួលបានចំនួន២គ្រឿង ព្រម- ទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីដាំកូនដើមឈើចំនួន ១៥០ដើម (គ្រឿងចំនួន៦០ដើម ផ្កាចំនួន៦០ដើម និង កូនគគីរចំនួន៣០ដើម) នៅទីធ្លាវត្តក្តីបារី ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ត ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅសាលាប្រជុំ សាលាស្រុកកំពង់ស្វាយ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (អង្គរចំនួន២០គីឡូក្រាម និងទឹកត្រី-ទឹកស៊ីអ៊ីវ១យួរ ថវិកាមួយចំនួន) ប្រគល់ជូនដល់គ្រួសារលោក **ម៉ែន ឌី** ដែលកំពុងជួបការលំបាកក្នុងជីវភាព នៅភូមិកណ្តាល ឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

-នាំយកអំណោយសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន២០គីឡូក្រាម និងទឹកត្រី-ទឹកស៊ីអ៊ីវ១យួរ ថវិកាមួយចំនួន) ប្រគល់ជូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ មកពី៣ឃុំ គឺឃុំសំឡូត ឃុំមានជ័យ និងឃុំអូរសំរិល ស្រុកសំឡូត ព្រមទាំងប្រជាពលរដ្ឋចំនួន២០គ្រួសារទៀត នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៧ និងទី៨ ខែមិថុនា ឆ្នាំ២០២១។

-នាំយកអំណោយសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (អង្ករចំនួន២០គីឡូក្រាម ទឹកត្រី-ទឹកស៊ីអ៊ីវ១យួរ) ជូនគ្រួសារក្រីក្រជួបការលំបាកចំនួន ១៦០គ្រួសារ ស្ថិតក្នុង៤ឃុំ គឺឃុំកំពង់ល្ពៅ ឃុំតាតោក ឃុំតាសាញ និងឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជា-

ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៨គ្រួសារ (មួយគ្រួសារៗទទួលបាននូវ៖ អង្ករចំនួន២០គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកបរិសុទ្ធចំនួន១កេស ដែលចំនួន១ដប និងថវិកាមួយចំនួន) នៅឃុំស៊ីង ស្រុកសំរោង ខេត្តកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន (អង្ករចំនួន១កោស មីចំនួន៣០កេស ទឹកបរិសុទ្ធចំនួន៧៥យួរ ម៉ាស់ចំនួន២៥០០ម៉ាស់ អាវកុល១បីដុំ ៣០លីត្រ) ជូនអាជ្ញាធរឃុំស៊ីង និងប្រជាការពារភូមិទាំង១៤ស្ថិតក្នុងស្រុកសំរោង ខេត្តកែវ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងឃុំស៊ីង (អង្ករ២៥គីឡូក្រាម ចំនួន៣០បេ ទឹកក្រូចចំនួន៣០កេស ទឹកស៊ីអ៊ីវចំនួន៣០យួរ សាប៊ូចំនួន៦០ដុំ ម៉ាស់ចំនួន៣០ប្រអប់ ទឹកបរិសុទ្ធចំនួន៦០យួរ ថវិកាមួយចំនួន) នៅឃុំស៊ីង ស្រុកសំរោង ខេត្តកែវ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា ដើម្បីផ្តល់ជូនស្នងការនគរបាលខេត្តកែវ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ម៉ាស់ចំនួន១២កេស អាវកុលចំនួន២កាន ធុងសម្រាប់បាញ់អាវកុលចំនួន១ ដែលលាងដៃចំនួន១០០ដប) នៅស្នងការនគរបាលខេត្តកែវ ខេត្តកែវ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំការងារជាមួយនឹងលោកអភិបាល អភិបាលស្រុករង លោកមេឃុំគ្រប់ឃុំ និងមន្ត្រីសាលាស្រុក លើបញ្ហាមួយចំនួនដូចជា៖ ១-ការងារពង្រឹងសន្តិសុខ សុវត្ថិភាពភូមិ-ឃុំ ២-ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៣-ការងារជំរុញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ឆ្នាំ ៤-ការប្រុងប្រយ័ត្នការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងលោកអភិបាលស្រុក លោកមេឃុំ និងប្រធានភូមិសរុបចំនួន១៤៦នាក់ ដើម្បីផ្តល់នូវការងារគន្លឹះសំខាន់ៗ ចំពោះមុខមួយចំនួន នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។



-នាំយកទេយ្យវត្ថុរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ព្រមទាំងចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅវត្តអដ្ឋិស្ថសាន ហៅវត្តថ្មី ដែលកំពុងជួប

ការខ្វះខាតក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ ស្ថិតក្នុងសង្គាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។



-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសំខាន់ៗ ដើម្បីឆ្ពោះទៅកាន់ការនោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។



-ចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការមួយចំនួនជូនដល់អាជ្ញាធរស្រុក ឃុំ និងភូមិ នៅសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ ជូនដល់យុវជនស្រុកអន្លង់វែង ចំនួន៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម **ម៉ែន គុសល្យ** អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។



-នាំយកទេយ្យវត្ថុរួមមាន៖ មី ទឹកក្រូច ទឹកត្រី ម៉ាស់ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តអង្គរខាងជើង ដែលកំពុងមានការខ្វះខាតក្នុងអំឡុងពេលដែលមានជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។



✽នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ទេពយុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរួមមាន៖ ទឹកអាល់កុល៦០លីត្រ ម៉ាស់២៥ប្រអប់ ស្មើនឹង ១.២៥០ម៉ាស់ ទៅប្រគល់ជូនរដ្ឋបាលស្រុកដំណាក់ចង្កើរ ខេត្តកែប សម្រាប់ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-គោរពវិញ្ញាណក្ខន្ធ និងចូលបង្គំបុណ្យសពលោក **ម៉ូ សុភាព** សមាជិកក្រុមប្រឹក្សាឃុំដូនតី នៅគោហដ្ឋានភូមិពោធិ៍លិច ឃុំដូនតី ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ

ទឹកអាល់កុល៦០លីត្រ ម៉ាស់៣២ប្រអប់ អាហារសម្រន់ និងថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

✽នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខលោក **កុល សាឃៀន** មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៩ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគោហដ្ឋានស្ថិតក្នុងស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីផ្តល់អំណោយរបស់សម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នករងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ចំនួន១៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មីយើង១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងត្រី២១យួរ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម **ឡៅ សីហា** អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

-នាំយកទៀនព្រះវស្សា ស្លាដក់ និងបង្គំបុណ្យប្រគេនព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា និងព្រះឥន្ទកោសី នៅឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

សមាជិក សមាជិការព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និង ឯកឧត្តម **ជឹម លាត** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា ឡាវ និងវៀតណាម (CLV) ។



អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងប្រាសាទពោធិ៍សត្វព្រះមហានគរគោកធ្លក ដែលបានកសាងឡើងដោយឯកឧត្តមបណ្ឌិត **ម៉ែន សុផល** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ **ជា មញ្ញា** នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

✽ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP 11) តាមប្រព័ន្ធវីដេអូ នៅសាលាសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ។

✽ ឯកឧត្តម **ជា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបាន៖



រៀបចំអាហារថ្ងៃត្រង់មិត្តភាពជូនលោក Serge Bellini នាយកសម្ព័ន្ធភាពបារាំងប្រចាំខេត្តសៀមរាប និងជាកុងស៊ុលកិត្តិយសសហគមន៍បារាំងប្រចាំខេត្តសៀមរាប ក្នុងឱកាសដែលលោក Serge Bellini បានបញ្ចប់បេសកកម្មនៅកម្ពុជា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាម Video Conference ដើម្បីដោះស្រាយ និងនាំយកទុក្ខកង្វល់ដែលកសិករខ្នាតតូច មធ្យម និងខ្នាតធំជួបការលំបាកកន្លងមកយកទៅជូនស្ថាប័នដែលពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលដោះស្រាយ នៅសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ។



✽ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពទេសាភិកម្ពុជា-បារាំង បានអញ្ជើញទទួលត្រៀងឥស្សរិយយស La médaille de Chevalier dans l'ordre national du mérite ពីរដ្ឋាភិបាលសាធារណរដ្ឋបារាំង តាមរយៈលោកជំទាវ **អេវ៉ា ឡៀនមីញ៉ា** (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំ

កម្ពុជា នៅស្ថានទូតបារាំងប្រចាំកម្ពុជា។

✧លោកជំទាវ **ហាន សំរោល** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភា៖



-បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈប្រតិភូកម្ពុជា
សម្រាប់ត្រៀមចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី មេរោគ
អេដស៍/ជំងឺអេដស៍ នៃមហាសន្និបាត អង្គការសហប្រជាជាតិ
ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅសាលពិសេសវិមាន-
ព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។



-និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហ-
ប្រតិបត្តិការជាមួយនឹងអន្តរសភាកម្ពុជា-ឡាវ-វៀតណាម
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើក
ទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃអន្តរសភាកម្ពុជា-
ឡាវ-វៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម **ឈាន
វុទ** ប្រធានគណៈកម្មការទី៥រដ្ឋសភា តាមរយៈប្រព័ន្ធ
វីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាថ្ងៃទី
១៧ ខែមិថុនា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា
សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/
ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ តាមរយៈប្រព័ន្ធ
វីដេអូ (Video Conference) នៅសាលពិសេសវិមានព្រឹទ្ធ-
សភា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

✧នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ
ហាន សំរោល ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម
ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា



ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមដំណើរឆ្ពោះ
ទៅមហាសន្និបាតអាយប៉ា (AIPA) លើកទី៤២ និងទទួល
ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោម
អធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ជាន ឃៀង**
ប្រធានគណៈកម្មការទី២រដ្ឋសភា និងជាប្រធានក្រុមសភា
ជាតិអាយប៉ា-កម្ពុជា នៅវិមានរដ្ឋសភា។



✧នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ឡាន
នន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមជាភិក្ខិយសក្តងពិធីសម្ពោធសមិទ្ធផលនានាឆ្នាំ
២០២០ និងអបអរសាទរខួបអនុស្សាវរីយលើកទី៤៤ នៃ
ទិវាចងចាំដំណើរឆ្ពោះទៅការផ្តល់រំលឹរបបប្រល័យពូជ-
សាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា
២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យ-
សេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
កាពារជាតិ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃ
សាធារណរដ្ឋសង្គមនិយមវៀតណាម នៅឃុំទន្លេ ស្រុក
មេមត់ ខេត្តត្បូងឃ្មុំ។

✧នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ទេព
យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សា
យោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជ-
សីហ៍សាខាប្រទេសជប៉ុន នៅសាលាភាសាជប៉ុនមីវ៉ៃ
រាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផល
ការងារប្រចាំខែឧសភា តាមប្រព័ន្ធវីដេអូ



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់វីដេអូបូកសរុបលទ្ធផលការងារក្នុងខែឧសភា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍បូកសរុបនាពេលនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានកត់សម្គាល់ថា ក្នុងខែឧសភា នេះ ទោះបីប្រទេសជាតិយើងកំពុងបន្តប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាហានិភ័យនៅឡើយ ដែលនាំឱ្យផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។ ស្របពេលជាមួយគ្នានេះ ព្រឹទ្ធសភានៅតែខិតខំបន្តបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មតាមបែបគន្លងថ្មី ដោយផ្ដោតការយកចិត្តទុកដាក់លើមុខងារតំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ចំពោះមុខងារកិច្ចសហ-

ប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំយ៉ាងសកម្មក្នុងការរៀបចំ និងចាត់ចែងការចូលរួមកិច្ចប្រជុំ មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ និងចូលរួមកិច្ចប្រជុំ AIPA និង ASGP តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឱ្យស្របតាមបរិបទនៃការវិវឌ្ឍថ្មី ជាពិសេសការធ្វើវិចារណកម្មថវិកាឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានឹងខិតខំពង្រឹងប្រសិទ្ធភាពចំណាយ ដោយអនុវត្តគោលការណ៍ 3E's ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការអនុវត្តថវិកាឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ ដោយផ្ដោតតែលើការងារអាទិភាពដែលចាំបាច់បំផុត សំខាន់បំផុត និងបន្ទាន់បំផុត។ ជាមួយគ្នានេះ ព្រឹទ្ធសភានឹងចាប់ផ្ដើមសម័យប្រជុំព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា ព្រមទាំងត្រូវអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អប្រសើរ ពីព្រោះជំងឺកូវីដ-១៩ នៅបន្តគំរាមកំហែងនៅឡើយ។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមក្នុងកិច្ចប្រជុំ

**ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានសភាកម្ពុជា
ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP)**



ឯកឧត្តម អ៊ុំ សារីទ្ធ ចូលរួមកិច្ចប្រជុំ ASGP

នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) ក្នុងក្របខ័ណ្ឌមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ (IPU-142) តាមរយៈប្រព័ន្ធវីដេអូផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដោយតំណាងអគ្គលេខាធិការដ្ឋាននៃបណ្តាសភារបស់ប្រទេសនានាចំនួន១១១រូប។

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយបានដំណើរការ

តាមកម្មវិធី និងរបៀបវារៈ រួមមាន៖

- ១.ការថ្លែងបើកកម្មវិធីដោយលោក Philippe Schwab ប្រធានសមាគមអគ្គលេខាធិការសភា (ASGP)។
- ២.ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងទិដ្ឋភាពនានានៃប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត”។
- ៣.ការធ្វើបទបង្ហាញរបស់លោក Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា (IPU) អំពីការវិវឌ្ឍថ្មីៗរបស់ IPU។

តាមរយៈការចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា គណៈប្រតិភូអគ្គលេខាធិការដ្ឋានសភាកម្ពុជាបានទទួលព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ នៃការធានានិរន្តរភាពក្នុងការផ្តល់សេវា និងដំណើរការសភានៃបណ្តាប្រទេសនានា នៅក្នុងបរិបទការរាតត្បាតសកលនៃជំងឺកូវីដ-១៩ ហើយកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) នាពេលបន្ទាប់ នឹងរៀបចំធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ នុត សច្ចៈ)



ទិដ្ឋភាពគណៈប្រតិភូអគ្គលេខាធិការដ្ឋានសភាកម្ពុជា ចូលរួមប្រជុំ ASGP តាមប្រព័ន្ធវីដេអូ

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារថវិកានៃនាយកដ្ឋានហិរញ្ញវត្ថុ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺ-កូវីដ-១៩។



✽ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពីចម្ងាយ(តាមរយៈប្រព័ន្ធវីដេអូ) និងការបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤ ព្រមទាំងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធ។



✽ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃស្ថានភាពបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមូលហេតុមានជំងឺ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ របស់អង្គភាពសវនកម្មផ្ទៃក្នុង (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំអង្គភាពសវនកម្មផ្ទៃក្នុង នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងបញ្ហាផ្សេងៗដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបច្ចុប្បន្នភាពគោលការណ៍ស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់បុគ្គលិកជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងបញ្ហាផ្សេងៗដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

✽នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម
ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចប្រធាន
ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី
សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** និងលោកជំទាវ ជូន
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦៩គ្រួសារ
ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ នៅសង្កាត់បឹងរាំង ខណ្ឌ
ជូនពេញ រាជធានីភ្នំពេញ។



✽នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម
ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចប្រធាន
ព្រឹទ្ធសភា បានអញ្ជើញចូលរួមវិលកទុក្ខ និងនាំយកថវិកា
របស់សម្តេចប្រធានព្រឹទ្ធសភា ទៅប្រគល់ជូនគ្រួសារសព
លោក **ឌីង វ៉ាន់** (ហៅលោកតា សាឡាត់) វិសិល្បករ
ផ្នែកអាប៊ែរដែលបានទទួលមរណភាព ក្នុងជន្មាយុ៨១ឆ្នាំ
ដោយជរាពាធ។



✽នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ
សាយ ចាន់ណានី នាយិករងខុទ្ទកាល័យសម្តេចប្រធាន
ព្រឹទ្ធសភា បានអញ្ជើញចូលរួមវិលកទុក្ខ និងនាំយកបច្ច័យ
របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ជូនក្រុមគ្រួសារសពឧបាសិកា
ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត **ឯម ឆាយ** ដែលបានទទួល
មរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅផ្ទះលេខ
១៣៧ ផ្លូវលេខ ១១២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ។



